

លទ្ធផលនៃការសិក្សាវិភាគ
លើឥណទានបីក្រុមហ៊ុនធ្មេច

តុលា ឆ្នាំ២០១៦

ក្រុមស្រាវជ្រាវ

របស់

ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

នៃ

ទីស្តីការគណៈរដ្ឋមន្ត្រី

មាតិកា

១.សេចក្តីផ្តើម.....1

២.រចនាសម្ព័ន្ធនិងចរិតលក្ខណៈវិស័យមីក្រូហិរញ្ញវត្ថុ.....1

 ក.មីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ.....1

 ខ.មីក្រូហិរញ្ញវត្ថុគ្មានអាជ្ញាបណ្ណ.....1

៣.អ្នកខ្ចីប្រាក់មីក្រូហិរញ្ញវត្ថុ.....2

៤.ប្រភពមូលធន.....2

៥.អ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ.....4

៦.ឥណទានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ.....4

៧.កត្តាកំណត់អាត្រាការប្រាក់.....5

៨.ការវិភាគទិន្នន័យនៃកត្តាកំណត់អាត្រាការប្រាក់.....6

 ក.គ្រឹះស្ថានធនាគារពាណិជ្ជ.....6

 ខ.គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ.....7

 គ.ការប្រៀបធៀបអាត្រាការប្រាក់របស់គ្រឹះស្ថានធនាគារពាណិជ្ជនិងមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ.....8

៩.សេចក្តីសន្និដ្ឋាននិងសំណើវិធានការ.....9

 ក.ថ្លៃដើមមូលធន.....9

 ខ.ចំណាយប្រតិបត្តិការ.....10

១០.ផលប៉ះពាល់អវិជ្ជមាននៃមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណនិងគ្មានអាជ្ញាបណ្ណ និងសំណើវិធានការ.....10

 ក.មីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ.....10

ខ.មីក្រូហិរញ្ញវត្ថុគ្មានអាជ្ញាបណ្ណ.....11

១១.កត្តារួមផ្សំផ្សេងទៀតដែលនាំឲ្យមានផលប៉ះពាល់អវិជ្ជមានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និង
សំណើវិធានការ.....12

លទ្ធផលនៃការសិក្សាវិភាគលើឥណទានមីក្រូហិរញ្ញវត្ថុ

១. សេចក្តីផ្តើម

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) តែងតែទទួលបានព័ត៌មានជាច្រើនអំពីភាពអវិជ្ជមាននៃប្រជាពលរដ្ឋជាអ្នកខ្ចីប្រាក់មីក្រូហិរញ្ញវត្ថុ ដែលមិនមានលទ្ធភាពសងបំណុលបាន ហើយប្រឈមនឹងការរឹបអូសទ្រព្យធានា មានដូចជាផ្ទះសំបែងដីធ្លីនិងទ្រព្យសម្បត្តិផ្សេងទៀត និងរងការជំពាក់បំណុលវិណ្ឌកដោះខ្លួនមិនរួច។

ECOSOCC បានធ្វើការសិក្សាស្រាវជ្រាវចំនួនពីរលើក គឺលើកទីមួយនៅឆ្នាំ២០១២ដោយផ្អែកលើទិន្នន័យនិងព័ត៌មានត្រឹមដំណាច់ឆ្នាំ២០១០ និងលើកទីពីរនៅដើមឆ្នាំ២០១៦ដោយផ្អែកលើទិន្នន័យនិងព័ត៌មានត្រឹមដំណាច់ឆ្នាំ២០១៤។

យោងតាមការសិក្សាទាំងពីរខាងលើ ECOSOCCយល់ឃើញថា អត្រាការប្រាក់ខ្ពស់គឺជាកត្តាចម្បងនៃភាពអវិជ្ជមានទាំងនោះ ហើយជាមួយគ្នានេះ ក៏មានកត្តារួមផ្សំផ្សេងទៀតបានចូលរួមចំណែកផងដែរ។

ទិន្នន័យនិងព័ត៌មានដែលបានលើកយកមកសិក្សា គឺជាទិន្នន័យផ្លូវការចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុចំនួនដប់ដែលមានអាជ្ញាបណ្ណ និងព័ត៌មានដែលទទួលបានពីមជ្ឈដ្ឋានផ្សេងទៀត។

២. រចនាសម្ព័ន្ធនិងចរិតលក្ខណៈវិស័យមីក្រូហិរញ្ញវត្ថុ

ដើម្បីមានមូលដ្ឋានងាយស្រួលក្នុងការពិនិត្យពិចារណារកមូលហេតុនៃភាពអវិជ្ជមាន ECOSOCC សូមបង្ហាញជូនអំពីរចនាសម្ព័ន្ធនិងចរិតលក្ខណៈវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានាពេលបច្ចុប្បន្នដូចខាងក្រោម៖

ក. មីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ

- ១. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណផ្តល់ឥណទាននិងមានសិទ្ធិទទួលប្រាក់បញ្ញើពីសាធារណជន ជាប្រភេទគ្រឹះស្ថាន ស្ថិតនៅក្រោមការគ្រប់គ្រងត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា។
- ២. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណផ្តល់ឥណទាន តែគ្មានសិទ្ធិទទួលប្រាក់បញ្ញើពីសាធារណជន គ្រឹះស្ថាននេះក៏ស្ថិតក្រោមការគ្រប់គ្រងត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាដែរ។

ខ. មីក្រូហិរញ្ញវត្ថុគ្មានអាជ្ញាបណ្ណ

- ១. ប្រតិបត្តិករឥណទានដែលបានចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា គឺជាប្រភេទមីក្រូហិរញ្ញវត្ថុដែលមានការគ្រប់គ្រងផ្ទាល់និងមិនមានទិន្នន័យជាផ្លូវការ ដែលត្រូវបានចងក្រងសម្រាប់ប្រតិបត្តិករឥណទានប្រភេទនេះទេ។

២. ឈ្នួញចងការប្រាក់និងអង្គការមិនមែនរដ្ឋាភិបាល ដោយតាំងខ្លួនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬឈ្នួញលក់វត្ថុប្រើប្រាស់បង់រំលស់ ធ្វើប្រតិបត្តិការឲ្យខ្លីនៅក្រៅច្បាប់ដែលយកការប្រាក់កេងប្រវ័ញ្ចហួសហេតុ និងពេលខ្លះអនុវត្តវិធីព្រៃផ្សៃដើម្បីរឹបអូសយកទ្រព្យធានា ដោយមិនអនុវត្តតាមនីតិវិធីច្បាប់ត្រឹមត្រូវនៅពេលដែលអ្នកខ្ចីមិនអាចសងបំណុលបាន។

៣. អ្នកខ្ចីប្រាក់មីក្រូហិរញ្ញវត្ថុ

យោងតាមព័ត៌មាននិងស្ថានភាពបច្ចុប្បន្ន យើងអាចធ្វើចំណាត់ថ្នាក់អ្នកខ្ចីប្រាក់មីក្រូហិរញ្ញវត្ថុ ជាបួនប្រភេទ៖

- ១. អ្នកខ្ចីប្រាក់យកទៅប្រកបរបរអាជីវកម្ម ពោលគឺយកប្រាក់ទៅបង្កើតចំណូល មានដាក់វត្ថុធានា មានប្រវត្តិល្អក្នុងការខ្ចីដោយគោរពបានយ៉ាងល្អនូវកិច្ចសន្យាឥណទាន និងមានចំណេញសម្រាប់ជីវិតរស់នៅកាន់តែប្រសើរឡើង។ អ្នកខ្ចីប្រាក់ប្រភេទនេះមានលទ្ធភាពពេញលេញក្នុងការខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណដែលមានអត្រាការប្រាក់ទាប។
- ២. អ្នកខ្ចីយកទៅប្រកបរបរអាជីវកម្ម ពោលគឺយកប្រាក់ទៅបង្កើតចំណូល គ្មានដាក់វត្ថុធានា ក៏ប៉ុន្តែមានអ្នកធានាជាក្រុម។ អ្នកខ្ចីប្រាក់ប្រភេទនេះក៏អាចខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណបានដែរ ប៉ុន្តែអត្រាការប្រាក់អាចមានកម្រិតខ្ពស់ជាងប្រភេទខាងលើ។
- ៣. អ្នកខ្ចីប្រាក់ដែលពុំមានមុខរបរ ឬខ្ចីទៅសងបំណុលមួយទៀត ឬជំពាក់បំណុលគេវណ្ណក ឬខ្ចីយកទៅប្រើប្រាស់គ្មានចំណូលមកវិញ ឬដើម្បីដោះទាល់ អ្នកខ្ចីប្រាក់ប្រភេទនេះមិនអាចខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណបានទេ។ ជម្រើសតែមួយរបស់គាត់ គឺខ្ចីពីមីក្រូហិរញ្ញវត្ថុគ្មានអាជ្ញាបណ្ណ ដោយមិនគិតអំពីអត្រាការប្រាក់ខ្ពស់និងលទ្ធភាពសងបំណុលទេ។ អ្នកខ្ចីប្រាក់ប្រភេទនេះងាយរងគ្រោះបំផុតដោយការរឹបអូសទ្រព្យធានាពីម្ចាស់បំណុល។

៤. ប្រភពមូលធន


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ មានប្រភពមូលធនបង្ហាញតាមតារាងដូចខាងក្រោម៖
គិតជា លាន ដុល្លារ

	2011	2012	2013	2014
១. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណផ្តល់ឥណទាន និងមានសិទ្ធិទទួលប្រាក់បញ្ញើពីសាធារណជន				
• ដើមទុនដែលបានបង់	41	58	60	100
• ប្រាក់បញ្ញើទទួលបាន	115	274	436	905
• ប្រាក់កម្ចី	331	457	686	836

សរុប(១)	487	789	1,182	1,841
២. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណផ្តល់ឥណទាន តែគ្មានសិទ្ធិទទួលប្រាក់បញ្ញើពីសាធារណជន				
ដើមទុនដែលបានបង់	32	46	59	69
សរុប (១+២)	519	835	1,241	1,910

ប្រភព: របាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា និងរបាយការណ៍ប្រចាំឆ្នាំរបស់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណទទួលប្រាក់បញ្ញើ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមិនអាចទទួលប្រាក់បញ្ញើមានលទ្ធភាពតិចតួចក្នុងការខ្ចីបុរេពីបរទេស។
គ្រឹះស្ថានទាំងនេះភាគច្រើនពឹងផ្អែកស្ទើរតែទាំងស្រុងលើដើមទុនផ្ទាល់ខ្លួនដើម្បីផ្តល់ឥណទាន ដែល
ដើមទុននោះមានទំហំតូចបើប្រៀបធៀបនឹងទំហំឥណទានសរុបរបស់វិស័យមីក្រូហិរញ្ញវត្ថុ។




ទិន្នន័យនេះឆ្លុះបញ្ចាំងអំពីស្ថានភាពមូលធនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណផ្តល់ឥណទាន
និងមានសិទ្ធិទទួលប្រាក់បញ្ញើពីសាធារណជនចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៤ ដែលមានការវិវត្តគួរឲ្យកត់
សំគាល់ ពោលគឺដើមទុនដែលបានបង់មានការកើនឡើង តែតិចជាងកំណើននៃប្រាក់បញ្ញើពីសាធារណជន
និងកំណើននៃប្រាក់កម្ចីដែលភាគច្រើនជាប្រាក់កម្ចីពីអង្គការហិរញ្ញវត្ថុក្រៅប្រទេស។ លក្ខណៈបែបនេះបាន
បង្ហាញអំពីទំនុកចិត្តរបស់សាធារណជននិងអង្គការទាំងនោះ មកលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានសិទ្ធិ
ទទួលប្រាក់បញ្ញើ។

៥. អ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ

ខាងក្រោមនេះ ជាតារាងទិន្នន័យបង្ហាញពីកំណើនចំនួនអ្នកខ្ចីប្រាក់សរុបពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ ពីឆ្នាំ២០០៥ដល់ឆ្នាំ២០១៤។

2005	2006	2007	2008	2009	2010	2011	2012	2013	2014
351,096	446,489	601,691	825,238	871,401	992,452	1,151,339	1,316,265	1,565,526	1,779,171

ប្រភព: របាយការណ៍ប្រចាំឆ្នាំ២០១៤របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា



៦. ឥណទានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ


ខាងក្រោមនេះជាតារាងទិន្នន័យនៃការវិវត្តចំនួនទឹកប្រាក់ឥណទានសរុបនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ គិតជាលានដុល្លារ។

គិតជាលានដុល្លារ

	2005	2006	2007	2008	2009	2010	2011	2012	2013	2014
សមតុល្យឥណទាន	50	87	154	277	299	426	645	893	1,325	2,029
កំណើនឥណទាន	-	37	67	123	22	127	219	248	433	703
កំណើនឥណទាន (គិតជាភាគរយ)	-	73%	78%	80%	8%	43%	51%	38%	48%	53%

ប្រភព: របាយការណ៍ប្រចាំឆ្នាំ២០១៤របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

សមតុល្យឥណទានតាមឆ្នាំ



ឆ្លងតាមទិន្នន័យនេះ យើងសង្កេតឃើញអំពីកំណើនយ៉ាងខ្លាំងនៃឥណទាន ក៏ដូចជាចំនួនអ្នកខ្ចីប្រាក់ដែលបានជំរុញផលិតកម្មនិងសេវាកម្មខ្នាតតូច។

៧. កត្តាកំណត់អត្រាការប្រាក់

ខាងក្រោមនេះ ជាការវិភាគអំពីការវិវត្តនៃអត្រាការប្រាក់ ដោយយោងលើទិន្នន័យផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណចំនួន១០។ មានកត្តាសំខាន់ៗចំនួនបួនដែលបានចូលរួមចំណែកនាំឱ្យអត្រាការប្រាក់មានកម្រិតខ្ពស់ឬទាប រួមមាន (១)ថ្លៃដើមមូលធន (២)ចំណាយប្រតិបត្តិការ (៣)ហានិភ័យ និង(៤)ប្រាក់ចំណេញ។ កត្តាចូលរួមចំណែកមួយទៀត គឺអត្រាអតិផរណាត្រូវបានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណបញ្ចូលទៅក្នុងថ្លៃដើមមូលធនរួចហើយ។

១. បើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានលទ្ធភាពកេណ្ឌប្រមូលទុន(ប្រាក់កម្ចីឬប្រាក់បញ្ញើ)បានក្នុងតម្លៃទាប នោះអត្រាការប្រាក់ក៏នឹងអាចមានកម្រិតទាបតាមនោះដែរ ព្រោះថាថ្លៃដើមនេះ គឺអាស្រ័យទៅលើការសម្រេចរបស់ម្ចាស់មូលធន ដោយមិនទាក់ទងនឹងចេតនារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះទេ។

២. ចំណាយប្រតិបត្តិការ គឺជាកត្តាដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចកាត់បន្ថយបាន ដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការបង្កើនផលិតភាពតាមរយៈការបណ្តុះបណ្តាលបុគ្គលិកជាប្រចាំ ឬការសន្សំសំចៃឱ្យបានជាអតិបរមាតាមដែលអាចធ្វើបាននៅក្នុងប្រតិបត្តិការរបស់ខ្លួន។

៣. ហានិភ័យនៅទីនេះ សំដៅដល់ហានិភ័យនៃការមិនអាចប្រមូលបំណុលបានវិញ។ ហានិភ័យអាចកើតឡើងដោយកត្តាជាច្រើន ដូចជាកូនបំណុលមិនអាចសងបំណុលដោយសារតែការខាតបង់ក្នុងអាជីវកម្មដែលមកពីការគ្រប់គ្រងមិនល្អ(ខ្វះសហគ្រិនភាព) ឬគ្រោះធម្មជាតិ ឬការធ្លាក់ថ្លៃផលិត

ផល។ ជាការពិត រាល់ការប្រកបអាជីវកម្មតែងតែជួបនឹងហានិភ័យ មិនអាចជៀសផុតទោះតិចក្តី ច្រើនក្តី គឺអាស្រ័យលើសមត្ថភាពនៃការយល់ដឹងអំពីមូលហេតុដែលនាំឲ្យកើតហានិភ័យ ការ គ្រប់គ្រងហានិភ័យ ព្រមទាំងដំណោះស្រាយបញ្ហាដែលកើតឡើងពីហានិភ័យ។ ហានិភ័យនៅ ពេលដែលកើតឡើងហើយ វាប៉ះពាល់ទាំងសងខាងរវាងភាគីអ្នកខ្ចីប្រាក់និងភាគីអ្នកឲ្យខ្ចី គឺភាគីអ្នកខ្ចី ប្រាក់ប្រឈមនឹងការរឹបអូសទ្រព្យធានា និងវិធានការតាមផ្លូវតុលាការ និងអាចធ្លាក់ខ្លួនក្រីក្រ រីឯភាគីអ្នក ឲ្យខ្ចីប្រឈមនឹងការបាត់បង់ដើមទុនដែលជារបស់អ្នកផ្ញើប្រាក់ ជាប្រាក់កម្ចីនិងជារបស់ភាគទុនិក ហើយអាចឈានដល់ការក្ស័យធន បិទទ្វារលែងធ្វើអាជីវកម្ម និងនាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ សាធារណជន អ្នកផ្ញើប្រាក់និងវិនិយោគិន។ ផលប៉ះពាល់ធ្ងន់ធ្ងរជាងនេះទៅទៀត គឺអាចបាត់បង់ទំនុក ចិត្តលើប្រព័ន្ធហិញ្ញវត្ថុទាំងមូលពីសំណាក់សាធារណជន អ្នកផ្ញើប្រាក់និងវិនិយោគិន។

៥. ប្រាក់ចំណេញ គឺជាលទ្ធផលនៃប្រតិបត្តិការ។ ក្នុងខណៈដែលមានការប្រកួតប្រជែងខ្លាំង គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុអាចបន្ថយប្រាក់ចំណេញរបស់ខ្លួនឲ្យនៅត្រឹមកម្រិតសមរម្យ ដែលវិនិយោគិនជា ភាគទុនិកអាចទទួលយកបាន។ បើគ្រឹះស្ថានមិនមានប្រាក់ចំណេញសមរម្យទេនោះ វិនិយោគិនជា ភាគទុនិកអាចនឹងបិទទ្វារគ្រឹះស្ថាន ដែលនាំឲ្យប្រជាពលរដ្ឋបាត់បង់ឱកាសក្នុងការខ្ចីទុនយក ទៅប្រកបអាជីវកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន។

ការកំណត់អត្រាការប្រាក់ គឺជាការគិតគូរព្យាករជាមុនដោយផ្អែកលើកត្តាទាំងបួនខាងលើ និង អាស្រ័យទៅលើភាពសម្បូរបែបនៃប្រភពទុននិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបង្កលក្ខណៈឲ្យមានការ ប្រកួតប្រជែងកាន់តែខ្លាំងឡើងក្នុងទីផ្សារនិងទាញអត្រាការប្រាក់ឲ្យថយចុះ។


៨. ការវិភាគទិន្នន័យនៃកត្តាកំណត់អត្រាការប្រាក់

ខាងក្រោមនេះ គឺជាតារាងប្រៀបធៀបនៃការវិវត្តកត្តាកំណត់អត្រាការប្រាក់របស់គ្រឹះស្ថាន ធនាគារពាណិជ្ជចំនួន១០ និងមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណចំនួន១០ ក្នុងរយៈពេល៥ឆ្នាំ គិតពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤៖

ក. គ្រឹះស្ថានធនាគារពាណិជ្ជ

កត្តាចូលរួម	2010	2011	2012	2013	2014
ថ្លៃដើមមូលធន	4.7%	4.1%	3.9%	3.7%	3.3%
ចំណាយប្រតិបត្តិការ	5.3%	4.3%	3.9%	4.0%	3.7%
ហានិភ័យ	3.8%	2.2%	2.3%	2.7%	2.1%
ប្រាក់ចំណេញ	3.0%	3.6%	3.7%	2.8%	3.4%
សរុប	16.8%	14.2%	13.8%	13.2%	12.5%

ប្រភព: របាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ២០១០-២០១៤ របស់ធនាគារជាតិនៃកម្ពុជា និងរបាយការណ៍ប្រចាំឆ្នាំ២០១០-២០១៤របស់គ្រឹះស្ថានធនាគារពាណិជ្ជទាំង១០ គឺ (១)ធនាគារកាណាឌីយ៉ា (២)ធនាគារអេស៊ីសប៊ែរ (៣)ធនាគារអេស៊ីលីដា (៤)ធនាគារកម្ពុជាសាធារណៈ (៥)ធនាគារពាណិជ្ជកម្មក្រៅប្រទេស (៦)ធនាគារវឌ្ឍនៈអាស៊ី(ABA) (៧)ធនាគារវឌ្ឍនៈ(Vattanac) (៨)ធនាគារសហពាណិជ្ជ (៩)ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា និង (១០)ធនាគារមេឃប៊ែងកម្ពុជា




ទិន្នន័យនៅក្នុងតារាងខាងលើនេះបង្ហាញថា អត្រាការប្រាក់ឲ្យខ្ចីជាមធ្យមរបស់គ្រឹះស្ថានធនាគារពាណិជ្ជទាំង១០ បានថយចុះពី១៦,៨%នៅឆ្នាំ២០១០ មកត្រឹម១២,៥%នៅឆ្នាំ២០១៤។

ខ. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ

កត្តាចូលរួម	2010	2011	2012	2013	2014
ថ្លៃដើមមូលធន	6.4%	5.7%	6.4%	6.2%	6.2%
ចំណាយប្រតិបត្តិការ	13.3%	11.6%	11.9%	10.7%	9.5%
ហានិភ័យ	1.0%	0.4%	0.5%	0.4%	0.5%

ប្រាក់ចំណេញ	3.5%	4.3%	4.4%	4.0%	4.3%
សរុប	24.4%	22.0%	23.1%	21.3%	20.5%

ប្រភព: របាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ២០១០-២០១៤របស់ធនាគារជាតិនៃកម្ពុជា និងរបាយការណ៍ប្រចាំឆ្នាំ២០១០-២០១៤របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណទាំង១០ គឺ (១)ស្ថាបនា (២)ប្រាសាក់ (៣)វីសិនហ្វាន់ (៤)អម្រឹត (៥)ហត្ថាកសិករ (៦)អេអិមខេ (៧)ក្រេឌីត (៨)ធនាគារភូមិ (៩)សំរិទ្ធិស័ក និង (១០)ហ្វីសហ្វាយនែន



ទិន្នន័យនៅក្នុងតារាងខាងលើនេះបង្ហាញថា អត្រាការប្រាក់ឲ្យខ្ចី ជាមធ្យមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណទាំង១០ បានថយចុះពី២៤,៤%នៅឆ្នាំ២០១០មកត្រឹម២០,៥%នៅឆ្នាំ២០១៤។

គ. ការប្រៀបធៀបអត្រាការប្រាក់របស់គ្រឹះស្ថានធនាគារពាណិជ្ជនិងមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ

យោងតាមការសិក្សាវិភាគទៅលើព័ត៌មាននិងទិន្នន័យខាងលើ ECOSOCCមានសេចក្តីសន្និដ្ឋានដូចខាងក្រោម៖

ប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារពាណិជ្ជនិងមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយសារតែគ្រឹះស្ថានទាំងនោះស្ថិតនៅក្រោមច្បាប់និងបទបញ្ញត្តិត្រួតពិនិត្យត្រឹមត្រូវ។

លើសពីនេះ គ្រឹះស្ថានទទួលបានទំនុកចិត្ត អាចកេណ្ឌប្រមូលប្រភពមូលធនជាច្រើនដើម្បីផ្តល់ប្រាក់កម្ចី ដល់សាធារណជន យកទៅប្រើប្រាស់ដើម្បីប្រកបអាជីវកម្ម លើកកម្ពស់ជីវភាពរស់នៅ និងរួមចំណែក បង្កើនកំណើនសេដ្ឋកិច្ច។ គួរកត់សម្គាល់ថាប្រជាពលរដ្ឋដែលមានលទ្ធភាពទទួលសេវាហិរញ្ញវត្ថុពីគ្រឹះស្ថាន ទាំងនោះ មានកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ។

អត្រាការប្រាក់មធ្យមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ បានថយចុះពី២៤,៥%នៅឆ្នាំ២០១០ មកត្រឹម២០,៥%នៅឆ្នាំ២០១៤ ដែលជាលទ្ធផលនៃការថយចុះចំណាយប្រតិបត្តិការ។ ECOSOCCយល់ ឃើញថា អត្រានេះនឹងថយចុះថែមទៀត នៅពេលដែលថ្លៃដើមមូលធននិងចំណាយប្រតិបត្តិការត្រូវបាន កាត់បន្ថយ តាមរយៈពិពិធកម្មប្រភពមូលធននិងការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីប្រើប្រតិបត្តិការ ដូចជាការផ្តល់ឥណទាននិងការប្រមូលបំណុលជាដើម។

ទិន្នន័យខាងលើបង្ហាញថា អត្រាការប្រាក់របស់គ្រឹះស្ថានធនាគារពាណិជ្ជនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានអាជ្ញាបណ្ណ មាននិន្នាការថយចុះដូចគ្នា។ ប៉ុន្តែអត្រាការប្រាក់របស់គ្រឹះស្ថានធនាគារពាណិជ្ជ មានកម្រិត ទាបជាងអត្រាការប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ ដោយមូលហេតុថ្លៃដើមមូលធននិង ចំណាយប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារពាណិជ្ជ ទាបជាងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ។

៩. សេចក្តីសន្និដ្ឋាននិងសំណើវិធានការ

ការវិភាគខាងលើបានបង្ហាញថា នៅដំណាច់ឆ្នាំ២០១៤ ហានិភ័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាន អាជ្ញាបណ្ណ មានកម្រិតក្រោម១% ដែលជាអត្រាទាបបំផុត រីឯប្រាក់ចំណេញវិញមានកម្រិត៤.៣%។

ដោយឡែក ទិន្នន័យបានបង្ហាញថា អត្រាការប្រាក់បច្ចុប្បន្ននៅមានកម្រិតខ្ពស់នៅឡើយ ទោះបីជា មានការថយចុះជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ។ អត្រាការប្រាក់ខ្ពស់នេះជាមូលហេតុមួយនាំឲ្យថ្លៃ ដើមផលិតផលកសិកម្ម សេវាកម្ម និងឧស្សាហកម្មធុនតូចនិងមធ្យមមានកម្រិតខ្ពស់ មិនអាចប្រកួតប្រជែង លើទីផ្សារជាតិនិងអន្តរជាតិបាន។

ECOSOCCយល់ឃើញថា អត្រាការប្រាក់នឹងថយចុះបានទៀត ប្រសិនបើថ្លៃដើមមូលធននិង ចំណាយប្រតិបត្តិការត្រូវបានកាត់បន្ថយថែមទៀត៖

ក. ថ្លៃដើមមូលធន

មូលហេតុដែលនាំឲ្យថ្លៃដើមមូលធនខ្ពស់ គឺបណ្តាលមកពីកង្វះប្រភពមូលធនសម្បទានដែល មានតម្លៃទាប ដោយសារថាប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ដូច្នេះចំណាត់ថ្នាក់ហានិភ័យ ឥណទានមានកម្រិតខ្ពស់ នាំឱ្យអត្រាការប្រាក់កម្ចីពីក្រៅប្រទេសមានកម្រិតខ្ពស់ផងដែរ រីឯលទ្ធភាព កៀរគរប្រាក់សន្សំក្នុងប្រទេសមានទំហំតូចៗ ហើយមានអត្រាការប្រាក់ខ្ពស់ជាងធនាគារពាណិជ្ជ។

ដូច្នេះ ដើម្បីឲ្យថ្លៃដើមមូលធនថយចុះបាន គួរតែមានវិធានការមួយចំនួនដូចខាងក្រោម៖

១. បង្កើនការកេណ្ឌប្រមូលធនធាន តាមរយៈពិពិធកម្មប្រភពធនធាន ការលើកកម្ពស់អន្តរការិយកម្មធនាគារក្នុងការបែងចែកធនធាន និងសម្រួលការសន្សំនិងវិនិយោគ។
២. ជំរុញឲ្យមានការប្រកួតប្រជែងនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ក្នុងគោលបំណងកាត់បន្ថយអត្រាការប្រាក់ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុនិងកំណើនសេដ្ឋកិច្ច។
៣. ជំរុញដំណើរការទីផ្សារអន្តរធនាគារ ដោយផ្សារភ្ជាប់គ្រឹះស្ថានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ ដើម្បីឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណអាចខ្ចីទុនពីគ្រឹះស្ថានធនាគារកាន់តែច្រើនឡើង។
៤. បញ្ជ្រាបការយល់ដឹងជាទូទៅដល់សាធារណជនឲ្យមានចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងមានចំណេះដឹងជាមូលដ្ឋានក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដូចជាការដាក់ប្រាក់សន្សំនិងការខ្ចីប្រាក់ជាដើម។ ការងារនេះអាចត្រូវធ្វើឡើងដោយគ្រឹះស្ថានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ឬតាមមធ្យោបាយអប់រំសមស្របផ្សេងទៀត។
៥. គួរមានអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការរកប្រភពធនធាន ដែលមានអត្រាការប្រាក់សម្បទានពីក្រៅប្រទេស ដើម្បីឲ្យមានទុនសម្បូរបែប និងទាញឲ្យអត្រាការប្រាក់ថយចុះ។

ខ. ចំណាយប្រតិបត្តិការ

- ដើម្បីឲ្យចំណាយប្រតិបត្តិការថយចុះបាន គួរតែមានវិធានការមួយចំនួនដូចខាងក្រោម៖
១. បង្កើនផលិតភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងការបណ្តុះបណ្តាលបុគ្គលិកជាប្រចាំ។
 ២. ប្រើប្រាស់ភ្នាក់ងារដើម្បីផ្ទេរប្រាក់កម្ចីនិងប្រមូលបំណុល។
 ៣. សន្សំសំចៃឲ្យបានជាអតិបរមាតាមដែលអាចធ្វើបាន។

១០. ផលប៉ះពាល់អវិជ្ជមាននៃមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណនិងគ្មានអាជ្ញាបណ្ណ និងសំណើវិធានការ

ក. មីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ

ផលប៉ះពាល់អវិជ្ជមាន៖

១. បើប្រៀបធៀបព័ត៌មាននិងទិន្នន័យនៃអត្រាការប្រាក់មធ្យមដែលECOSOCCទទួលបាន យើងសង្កេតឃើញថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណខ្លះ បានអនុវត្តយកអត្រាការប្រាក់ឲ្យខ្ចីលើសពីអត្រាមធ្យមនេះ។
២. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណខ្លះ មិនបានសិក្សាតាមដាននិងវាយតម្លៃឲ្យបានហ្មត់ចត់ទៅលើទិសដៅប្រើប្រាស់ឥណទាននិងលទ្ធភាពសងប្រាក់របស់អ្នកខ្ចីប្រាក់ ដោយ

ពីងផ្នែកតែទៅលើទ្រព្យធានា។ នៅពេលដែលកូនបំណុលមិនអាចសងបំណុលបាន ក៏មានវិធានការរឹបអូសទ្រព្យទ្រព្យធានា។

សំណើវិធានការ

វិធានការដែលត្រូវយកមកដោះស្រាយបញ្ហាអវិជ្ជមាន គឺការពង្រឹងការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពឡើង ដោយហេតុថាមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ ស្ថិតនៅក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

ខ. មីក្រូហិរញ្ញវត្ថុគ្មានអាជ្ញាបណ្ណ

ផលប៉ះពាល់អវិជ្ជមាន

ECOSOCCមិនមានទិន្នន័យនៃទំហំមូលធនរបស់មីក្រូហិរញ្ញវត្ថុគ្មានអាជ្ញាបណ្ណ ដែលបានធ្វើប្រតិបត្តិការឲ្យខ្ចីប្រាក់ គ្រាន់តែបានព័ត៌មានថា ទំហំនៃមូលធននោះមិនធំទេ ប៉ុន្តែអត្រាការប្រាក់ខ្ពស់កេងប្រវ្រញហួសហេតុ ទោះជាយកទៅប្រកបរបរបានចំណូលយ៉ាងណាក៏ដោយ ក៏មិនអាចសងការប្រាក់រួចដែរ ដែលជាហេតុនាំឲ្យមានភាពអវិជ្ជមានកើតឡើងជាច្រើន។

ផលប៉ះពាល់អវិជ្ជមានដែលកើតចេញពីមីក្រូហិរញ្ញវត្ថុគ្មានអាជ្ញាបណ្ណរួមមាន៖

- ១. ការធ្វើសកម្មភាពធនាគារដោយខុសច្បាប់ នាំឲ្យខូចសណ្តាប់ធ្នាប់ទីផ្សារ។
- ២. ការផ្តល់កម្ចីដោយធូររលុង បណ្តាលឲ្យប្រជាពលរដ្ឋជំពាក់បំណុលវណ្ណក។
- ៣. ការបន្តខ្លួនជាមីក្រូហិរញ្ញវត្ថុគ្មានអាជ្ញាបណ្ណឬអង្គការរដ្ឋ ដែលការពិតអង្គការនេះមិនមានទាល់តែសោះ ជាហេតុបង្កឲ្យមតិសាធារណជនមានការភន្តច្រឡំ។
- ៤. ការអនុវត្តអត្រាការប្រាក់ខ្ពស់ ការកេងប្រវ្រញហួសហេតុ និងការគិតគូរការប្រាក់ដោយបន្តិគ្មានតម្លាភាព។
- ៥. ការអនុវត្តរឹបអូសទ្រព្យធានាតាមវិធីអមនុស្សធម៌ ដោយមិនគោរពតាមនីតិវិធីច្បាប់។

សំណើវិធានការ

ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវបញ្ហាអវិជ្ជមាន ដែលបង្កឡើងដោយមីក្រូហិរញ្ញវត្ថុគ្មានអាជ្ញាបណ្ណទៅលើប្រជាពលរដ្ឋក្រីក្រដូចពេលបច្ចុប្បន្ននេះ ECOSOCCយល់ថាគួរតែមានវិធានការដូចខាងក្រោម៖

- ១. អនុវត្តច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាពិសេសមាត្រា៥៥ ចំណុចទី១- បុគ្គលណា ជាឯកត្តជនក្តីឬក្នុងនាមអង្គការណាមួយ ដែលយកប្រតិបត្តិការធនាគារជាវិជ្ជាជីវៈជា

ប្រក្រតីនិងសម្រាប់សាធារណជនដោយគ្មានការអនុញ្ញាត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំ(១ឆ្នាំ) ដល់ប្រាំឆ្នាំ(៥ឆ្នាំ) និងពិន័យជាប្រាក់ពីប្រាំលានរៀល (៥,០០០,០០០៛) ដល់ពីររយហាសិបលានរៀល(២៥០,០០០,០០០៛) ឬទណ្ឌកម្មតែមួយក្នុងទណ្ឌកម្មទាំងពីរដោយមិនទាន់គិតដល់ការបិទគ្រឹះស្ថានផង។” ដោយអនុញ្ញាតឲ្យធ្វើប្រតិបត្តិការឥណទានចំពោះគ្រឹះស្ថានហិរញ្ញវត្ថុណា ដែលមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជាតែប៉ុណ្ណោះ និងបំបាត់ចោលអ្នកដែលធ្វើប្រតិបត្តិការធនាគារដោយគ្មានអាជ្ញាបណ្ណ។

២. ចំពោះប្រតិបត្តិការឥណទានដែលចុះបញ្ជី ត្រូវតែប្រែក្លាយខ្លួនទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ ហើយលុបបំបាត់ចោលប្រតិបត្តិការឥណទានចុះបញ្ជីនេះចេញពីប្រព័ន្ធ ព្រោះថា ប្រតិបត្តិការឥណទាននេះមិនបានស្ថិតនៅក្រោមការត្រួតពិនិត្យហ្មត់ចត់ពីធនាគារជាតិនៃកម្ពុជា ដូចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណឡើយ។

១១. កត្តារួមផ្សំផ្សេងទៀតដែលនាំឲ្យមានផលប៉ះពាល់អវិជ្ជមានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងសំណើវិធានការ

យោងតាមការសិក្សានិងវិភាគទៅលើទិន្នន័យនិងព័ត៌មានជាក់ស្ដែង ECOSOCCបានកត់សម្គាល់ឃើញមានភាពអវិជ្ជមានខ្លះទៀតក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដែលកើតឡើងពីកត្តារួមផ្សំមួយចំនួនដូចខាងក្រោម៖

- ១. កង្វះការយល់ដឹងរបស់អ្នកខ្ចីប្រាក់អំពីកាតព្វកិច្ចរបស់ខ្លួនក្នុងកិច្ចសន្យាខ្ចីប្រាក់ ដោយមិនបានពិចារណាល្អិតល្អន់អំពីលក្ខខណ្ឌរបស់អ្នកឲ្យខ្ចី និងមិនបានគិតថា ពេលចុះកិច្ចសន្យាខ្ចីហើយត្រូវតែមានកាតព្វកិច្ចសងវិញ ខ្ចីដោះទាល់ឲ្យរួចមួយពេលៗ មិនយកទៅប្រកបរបរកចំណូល។
- ២. ការរកស៊ីខាតក្នុងមុខរបរដោយអត់សមត្ថភាពក្នុងការគ្រប់គ្រង ឬគ្មានមុខជំនាញ ឬខ្វះសហគ្រិនភាព ឬរងឥទ្ធិពលនៃវិបត្តិផ្សេងៗ ឬដោយគ្រោះធម្មជាតិដូចជាទឹកជំនន់ ភាពរាំងស្ងួត សត្វល្អិតបំផ្លាញផលដំណាំ។ល។
- ៣. ការចុះបញ្ជីដីធ្លីឲ្យទៅជាកម្មសិទ្ធិស្របច្បាប់មិនទាន់បានគ្រប់ជ្រុងជ្រោយ ដោយភាគច្រើននៅតែជាលិខិតកាន់កាប់ដីធ្លីដែលចេញដោយអាជ្ញាធរឃុំសង្កាត់ ងាយស្រួលក្លែងបន្លំដូចជាដីឬផ្ទះតែមួយអាចធ្វើបានលិខិតកាន់កាប់ពីរបូបីច្បាប់ អាចយកទៅដាក់បញ្ចាំខ្ចីប្រាក់ជាច្រើនកន្លែង ធ្វើឲ្យអ្នកខ្ចីប្រាក់ជំពាក់បំណុលវណ្ណក ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ម្ចាស់បំណុលងាយរឹបអូសយកទ្រព្យធានា។
- ៤. អាជ្ញាធរឃុំសង្កាត់ខ្លះបញ្ជាក់លើកិច្ចសន្យាខ្ចីប្រាក់ និងជួយប្រមូលបំណុលឲ្យម្ចាស់បំណុលជូនកាលអាចតាបសង្កត់ឲ្យអ្នកខ្ចីប្រាក់ផ្ទេរសិទ្ធិកាន់កាប់ទ្រព្យធានា ឲ្យម្ចាស់បំណុលទៀតផង។

សំណើវិធានការ

ដើម្បីគាំទ្រនិងការពារប្រជាពលរដ្ឋឲ្យជៀសផុតពីផលប៉ះពាល់អវិជ្ជមានខាងលើ គួរមានវិធានការ ទ្រទ្រង់មួយចំនួនដូចខាងក្រោម៖

១. បន្តការផ្សព្វផ្សាយនិងអប់រំប្រជាពលរដ្ឋអំពីចំណេះដឹងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមូលដ្ឋានសំខាន់ៗ ដែលអាចមានឥទ្ធិពលលើមុខរបរនិងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

២. ពន្លឿនការចុះបញ្ជីដីធ្លី។

៣. អប់រំអាជ្ញាធរមូលដ្ឋានឲ្យបានយល់ច្បាស់អំពីតម្លៃខាងផ្លូវច្បាប់នៃលិខិតបទដ្ឋានគតិយុត្ត និង អំពីព្រំដែននៃការទទួលខុសត្រូវរបស់ខ្លួនក្នុងការចុះហត្ថលេខាបញ្ជាក់លើលិខិតស្នាមខ្ចីប្រាក់ ដើម្បីកុំឲ្យក្លាយខ្លួនជាអ្នកចូលរួមចំណែកជួយម្ចាស់បំណុល ក្នុងការទារបំណុលនិងគាបសង្កត់ អ្នកខ្ចីប្រាក់ឲ្យប្រគល់ទ្រព្យធានាដោយខុសពីនីតិវិធីច្បាប់។

៤. បន្តរក្សាថ្លៃកសិផលតាមតម្លៃទីផ្សារនៅរដូវប្រមូលផល ជៀសវាងកុំឲ្យឈ្នួញបន្តោកតម្លៃ តាមចិត្ត ដោយរដ្ឋចូលអន្តរាគមន៍ក្នុងការប្រមូលទិញ ឬដោយស្វែងរកទីផ្សារសម្រាប់កសិផល។

៥. ពង្រឹងការប្រើប្រាស់ផលិតផលក្នុងស្រុក។